



Rolls-Royce សេចក្តីប្រកាសព័ត៌មាន

Rolls-Royce ដាក់ឈ្មោះរថយន្តតូខ្ពស់របស់ខ្លួនថា Cullinan

ទីក្រុង Goodwood ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៨

កាលពីបីឆ្នាំមុន នៅក្នុងទំព័ររបស់កាសែត The Financial Times ក្រុមហ៊ុនរថយន្ត Rolls-Royce បានប្រកាសថា ខ្លួននឹងបង្កើតរថយន្តតូខ្ពស់ថ្មីស្ទាង់មួយដែលបង្កើតអត្ថន័យថ្មីសម្រាប់ការធ្វើដំណើរប្រកបដោយប្រណីតភាព ដែលធ្វើឲ្យការធ្វើដំណើរ *មិនបាច់ប្រឹង...គ្រប់ទីកន្លែង*។ ចាប់តាំងពីថ្ងៃនោះមក ពិភពលោកបានទន្ទឹងរង់ចាំឃើញការមកដល់នូវរថយន្ត Rolls-Royce ថ្មីមួយនេះ។

នៅថ្ងៃនេះ ការរង់ចាំកាន់តែជិតកន្លងផុតទៅមែនទែនហើយ ដោយក្រុមហ៊ុនរថយន្ត Rolls-Royce បញ្ជាក់ថា រថយន្តមួយដែលថ្មីរបស់ខ្លួននោះមានឈ្មោះថា Cullinan (ខាលីនិន ជាឈ្មោះគ្រាប់ពេជ្រមិនទាន់ច្នៃជំរាងគេបំផុត)។

លោក Torsten Müller-Ötvös អគ្គនាយកក្រុមហ៊ុនរថយន្ត Rolls-Royce បានមានប្រសាសន៍ថា៖ “តាមពិតទៅ ឈ្មោះ Cullinan បានលេចឡើងតាំងពីយើងបានបង្ហាញឈ្មោះនេះត្រឹមតែជាឈ្មោះគម្រោងនៅឡើយមកម្ល៉េះកាលពីប៉ុន្មានឆ្នាំមុន។ នេះជាឈ្មោះដ៏សក្តិសមសម្រាប់រថយន្តថ្មីពិសេសរបស់យើង។ Cullinan គឺជាម៉ូដែលរថយន្តដែលមានគោលបំណងច្បាស់លាស់ មានគុណភាពល្អឥតខ្ចោះ និងមានតម្លៃ ដែលទាំងអស់នេះបានបង្ហាញពីការកើនឡើងនូវលទ្ធភាពនៃការបង្កើតភាពប្រណីតពិតៗ។ រថយន្តនេះប្រៀបបាននឹងគ្រាប់ពេជ្រ Cullinan ដែលជាគ្រាប់ពេជ្រដ៏ល្អ និងធំបំផុតដែលពុំធ្លាប់បានរកឃើញកាលពីមុនមក ហើយរថយន្តនេះនឹងបង្ហាញខ្លួននៅពេលច្នៃយ៉ាងល្អឥតខ្ចោះ និងលើសពីរថយន្តផ្សេងទៀត។”

ដំណើររឿងដែលនាំឲ្យរថយន្ត Rolls-Royce ថ្មីនេះត្រូវបានដាក់ឈ្មោះថា Cullinan គឺកើតចេញពីការព្យាយាមចង់បង្កើតភាពល្អឥតខ្ចោះ។ ដូចនឹងដំណើររឿងរបស់គ្រាប់ពេជ្រដែរ រថយន្ត Rolls-Royce Cullinan បានឆ្លងកាត់នូវដំណើររឿងគួរជាទីចាប់អារម្មណ៍ ។ ចាប់ពីវាលខ្សាច់ដ៏សែនក្តៅនៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា ទៅកាន់ព្រលឹងដ៏សែនត្រជាក់នៅតំបន់រង្វង់អាកទិក និងចាប់ពីតំបន់ជ្រលងស្មៅនៃតំបន់ខ្ពង់រាបប្រទេសស្កុតលែន ដល់តំបន់ជ្រលងជួរភ្នំខ្ពស់ៗនៅអាមេរិកខាងជើង អ្នករថយន្តម៉ូតូ វិស្វករ និងវិចិត្រកររបស់ក្រុមហ៊ុន រថយន្ត Rolls-Royce បានបង្កើតរូបរាង ធ្វើតេស្តសាកល្បង និងដុសខាត់រថយន្តដ៏ពិសេសនេះ ដើម្បីបំបាត់រាល់ចំណុចខ្វះខាតហើយធ្វើឲ្យរថយន្តនេះ ជារថយន្តដែលប្រើប្រាស់ដោយ *មិនបាច់ប្រឹង...គ្រប់ទីកន្លែង* ។

លោក Müller-Ötvös បាននិយាយថា៖ “គំនិតរបស់យើងគឺកើតចេញពីដំណើរវិវឌ្ឍន៍ ដែលកើតមានជាច្រើនសតវត្សមកហើយ នៅក្នុងការបង្កើតគ្រាប់ពេជ្រ Cullinan។ ឈ្មោះ Cullinan នេះតំណាងឲ្យគ្រប់គ្រងទាំងអស់នៃការសន្យារបស់រថយន្តថ្មីរបស់យើងមួយនេះ។ វាជារថយន្តដែលបង្ហាញពីភាពធន់ និងភាពរឹងមាំនៅចំពោះមុខសម្ពាធខ្លាំងបំផុត ជារថយន្តបង្ហាញអំពីភាពកម្រ និងភាពមានតម្លៃ និងតំណាងឲ្យស្មារតីនៃការរុករក និងផ្សព្វផ្សាយរបស់លោក Charles Rolls និងការបង្កើតថ្មីផ្នែកវិស្វកម្មរបស់លោក Henry Royce។ ពិតណាស់ រថយន្តនេះ គឺតំណាងឲ្យភាពប្រណីតទាំងស្រុងសម្រាប់ការធ្វើដំណើរ មិនថា អ្នកទៅកាន់ទីណានោះទេនៅក្នុងពិភពលោកនេះ។”



Cullinan គឺជាថយន្តទីពីររបស់យើង ដែលត្រូវធ្វើឡើងដោយប្រើប្រាស់បច្ចេកវិទ្យាស្ថាបត្យកម្មប្រណិត ដែលទើបតែប្រកាសថ្មីៗនេះ និងជាបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនដែលប្រើតួអាល្លឺមីញ៉ូម។ ភាពភ្លឺរលោងរបស់ ថយន្តនេះគឺពិសេសដាច់គេ និងគ្មានគូប្រៀប ហើយគ្រប់ជ្រុងទាំងអស់របស់ថយន្ត Rolls-Royce Cullinan គឺសុទ្ធ តែបញ្ចេញនូវពន្លឺភ្លឺរលោង។

លោក Müller-Ötvös បាននិយាយទៀតថា៖ “និយាយដោយសមញ្ញ ឈ្មោះថា Cullinan ជាឈ្មោះដែលល្អ ឥតខ្ចោះ និងបង្ហាញពីភាពភ្លឺត្រចះត្រចង់។”

-ចប់-

កំណត់សម្គាល់សម្រាប់និពន្ធនាយក

គ្រាប់ពេជ្រ Cullinan ត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែយ៉ាងជ្រៅនៃជួរភ្នំ Magaliesberg នៃប្រទេសអាហ្វ្រិក ខាងត្បូងក្នុងឆ្នាំ ១៩០៥ ដោយមានទំហំ ៣១០៦ កាវ៉ាត់ ហើយនៅតែជាគ្រាប់ពេជ្រធំជាងគេបំផុតដែលធ្លាប់ បានរកឃើញ។ បន្ទាប់ពីពុះជា ៩ ចំណែក និងដុសខាត់រួច ចំណែកធំបំផុតចំនួនពីរនៃគ្រាប់ពេជ្រ Cullinan ស្ថិត នៅជាប់នឹងម្តុដអធិរាជអង់គ្លេស (British Imperial Crown) និងដំបងរាជ Sovereign's Sceptre with Cross ។

រឿងរ៉ាវដែលបង្ហាញពីដំណើររបស់គ្រាប់ពេជ្រ Cullinan ក្លាយជាគ្រាប់ពេជ្រដែលដាំលើគ្រឿងអលង្កានៅ លើម្តុដនៃមហាក្សត្រអង់គ្លេស គឺជាដំណើររឿងដ៏គួរឲ្យចាប់អារម្មណ៍ដូចគ្នានឹងដំណើររឿងរកឃើញគ្រាប់ពេជ្រ នោះដែរ។ រដ្ឋបាលខេត្ត Transvaal នាសម័យកាលនោះបានទិញគ្រាប់ពេជ្រនេះក្នុងតម្លៃ ១៥ ម៉ឺនដោន។ រង្វាន់ នេះគិតពិតជាសក្តិសមនឹងព្រះមហាក្សត្រ ហើយផែនការរបស់ពួកគេគឺត្រូវថ្វាយគ្រាប់ពេជ្រនេះដល់ព្រះអង្គ Edward VII នៅឱកាសពិធីចម្រើនព្រះជន្ម ៦៦ ព្រះវស្សា ដោយសង្ឃឹមថា អំណោយនេះនឹងជួយព្យាបាលរបួស កើតចេញពីសង្គ្រាម Boer ដែលទើបនឹងចប់ថ្មីៗ។

ដំណើររបស់គ្រាប់ពេជ្រនេះមកកាន់ប្រទេសអង់គ្លេស គឺជាដំណើរផ្សេងទៀតដ៏ធំបន្ទាប់របស់វា។ ដោយ សារតែទំហំ និងតម្លៃរបស់វា គ្រាប់ពេជ្រនេះច្បាស់ណាស់នឹងទាក់ទាញចំណាប់អារម្មណ៍ច្រើន ដែលអាចជា ចំណាប់អារម្មណ៍មិនល្អ។ ដូច្នេះ ប៉ូលីសស៊ើបការណ៍ត្រូវបានបញ្ជូនពីទីក្រុងឡុងដ៍ដើម្បីឲ្យគេមើលឃើញថា កំពុងនាំ និងថែរក្សាសុវត្ថិភាពគ្រាប់ពេជ្រនោះមកកាន់ប្រទេសអង់គ្លេសតាមរយៈនាវាដើរដោយចំហាយទឹកដឹក អ្នកដំណើរសម្រាប់ប្រទេសអង់គ្លេស។ រតនសម្បត្តិនោះត្រូវបានទុកយ៉ាងសមគួរនៅក្នុងទូរដៃករបស់កាពីទែន នាវា ហើយមានការយាមកាមក្នុងអំឡុងពេលនៃការធ្វើដំណើររបស់គ្រាប់ពេជ្រនោះ។

ដំណើររឿងបានដំណាលថា នេះគ្រាន់តែជាល្បិចប៉ុណ្ណោះ។ ប៉ូលីស និងទូរដៃកនោះគឺគ្រាន់តែជាល្បិច បញ្ឆោតទេ។ គ្រាប់ពេជ្រនៅក្នុងទូរដៃករបស់នាវា ដែលមានការការពារពីមន្ត្រីប៉ូលីសទាំងនោះ ត្រូវបានគេ និយាយថា គ្រាន់តែជាពេជ្រដ៏រលែងក្លាយប៉ុណ្ណោះ ។ ចំណែកគ្រាប់ពេជ្រ Cullinan ពិតប្រាកដត្រូវបានផ្ញើមក ក្រសួងការបរទេសនៅទីក្រុងឡុងដ៍តាមប៉ុស្តិ៍ប្រៃសណីយ៍ធម្មតា ដើម្បីប្រគល់ថ្វាយជូនព្រះមហាក្សត្រ។

-ចប់-

សម្រាប់ព័ត៌មានបន្ថែម៖

លោកអ្នកអាចទទួលបាននូវសេចក្តីប្រកាសព័ត៌មាន និងឯកសារសារព័ត៌មាន ក៏ដូចជារូបភាព និងវីដេអូ ដែល មានគុណភាពច្បាស់ នៅលើគេហទំព័រព័ត៌មានរបស់ក្រុមហ៊ុន គឺ [PressClub](#)។ លោកអ្នកក៏អាចទាក់ទងមកក្រុម ការងារទំនាក់ទំនងរបស់ក្រុមហ៊ុន Rolls-Royce Motor Cars នៅលើគេហទំព័រ [Twitter](#) និង [Instagram](#) ។

Rolls-Royce Motor Cars

The Drive, Westhampnett, Chichester, West Sussex PO18 0SH
Telephone +44 (0)1243 384000
www.press.rolls-roycemotorcars.com



ទំនាក់ទំនងសារព័ត៌មាន

ក្រុង Goodwood

- នាយកផ្នែកទំនាក់ទំនងសកល
Richard Carter +44 (0) 1243 384060 richard.carter@rolls-roycemotorcars.com
- មន្ត្រីផ្នែកទំនាក់ទំនងសកលសម្រាប់ក្រុមហ៊ុន
Andrew Ball +44 (0) 1243 384064 andrew.ball@rolls-roycemotorcars.com
- មន្ត្រីផ្នែកទំនាក់ទំនងសកលសម្រាប់ផលិតផល
Andrew Boyle +44 (0) 1243 384062 andrew.boyle@rolls-roycemotorcars.com
- មន្ត្រីទំនាក់ទំនងសកលសម្រាប់របៀបរបបជីវិត
Emma Rickett +44 (0) 1243 384061 emma.rickett@rolls-roycemotorcars.com
- ប្រធានទំនាក់ទំនងឌីជីថល អនឡាញ និងទំនាក់ទំនងសាធារណៈសង្គម
Terence Church +44 (0) 7815 245930 terence.church@rolls-roycemotorcars.com

តាមតំបន់

- អាស៊ីប៉ាស៊ីហ្វិក - ខាងជើង
Rosemary Mitchell +81 (0) 3 6259 8888 rosemary.mitchell@rolls-roycemotorcars.com
- អាស៊ីប៉ាស៊ីហ្វិក - ខាងត្បូង
Hal Serudin +65 6838 9675 hal.serudin@rolls-roycemotorcars.com
- ចិន
Anna Xu + 86 1084558037 anna.xu@rolls-roycemotorcars.com
- អឺរ៉ុប - ខាងកើត
Frank Tiemann +49 (0) 89 382 29581 frank.tiemann@rolls-roycemotorcars.com
- អឺរ៉ុបខាងជើង និងScandinavia
Ruth Hucklenbroich +49 (0) 89 382 60064 ruth.hucklenbroich@rolls-roycemotorcars.com
- មជ្ឈិមបូព៌ា អាហ្វ្រិក និងឥណ្ឌា
Kathleen Burbridge +971(0)56 484 6034 kathleenburbridge@sevenmedia.ae
- ទ្វីបអាមេរិក
Gerry Spahn +1 201 930 8308 gerry.spahn@rolls-roycemotorcarsna.com
- ចក្រភពអង់គ្លេស និងអឺរ៉ុបប៉ែកខាងលិច
Matthew Jones +44 (0) 7815 245929 matthew.jones@rolls-roycemotorcars.com

Rolls-Royce Motor Cars

The Drive, Westhampnett, Chichester, West Sussex PO18 0SH
Telephone +44 (0)1243 384000
www.press.rolls-roycemotorcars.com